

# របាយការណ៍ប្រចាំខែមករា ឆ្នាំ ២០១៧ របស់គម្រោង IPLR, RIP

គម្រោងសហហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារ KFW និងព្រះរាជាណាចក្រកម្ពុជា ដែលបាននឹងកំពុងអនុវត្តដោយ អង្គការគ្រប់គ្រងគម្រោង នៃក្រសួងអភិវឌ្ឍន៍ ជនបទ មានចំនួន ០២ គម្រោង និងការងារថែទាំខ្ទប់ដែលប្រើប្រាស់ថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ឆ្នាំ ២០១៧ ដូចខាងក្រោម:

## I. គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចដើម្បីធានាវិភាគក្នុងការអនុវត្តកំណែទម្រង់ដីធ្លី (Economic Infrastructure Programme to Sustain Land Reform Implementation “IPLR”)

IPLR ជាគម្រោងសហហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈ ធនាគារ KFW ដែលមានទឹកប្រាក់ចំនួន ៩ លានអឺរូ និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ០.៩ លាន អឺរូ ឬស្មើនឹង ១០%។ គម្រោងនេះជាគម្រោងដែលបានបង្វែរការអនុវត្តការងារពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយបាននឹងកំពុងអនុវត្តលើខេត្តចំនួន ០៥ សម្រាប់រយៈពេល ៣ឆ្នាំ (២០១៥ -២០១៧) និងចែក ចេញជា ២វគ្គគឺ: វគ្គទី ១ អនុវត្តលើខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ និងវគ្គទី ២ អនុវត្តលើខេត្តក្រចេះ រតនគិរី និង មណ្ឌលគិរី។ គម្រោងនេះផ្តោតការយកចិត្តទុកដាក់ជាសំខាន់លើ:

- ការសាងសង់ផ្លូវថ្នីជនបទ
- ការសាងសង់សាលារៀន
- ការសាងសង់ស្ពាន និងលូផ្សេងៗ
- ការដឹកអណ្តូង ។ល។

### I.1 លទ្ធផលការងារសម្រេចបានក្នុងវគ្គទី ១÷

#### ក. ខេត្តកំពង់ឆ្នាំង

- បាននឹងកំពុងសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានកិច្ចសន្យាលេខ IPLR-CHH-LOT1 ប្រវែងសរុប 10.665 km. ពីភូមិតាំងគ្រួស ទៅភូមិសំបុកត្រៀល ក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ សម្រេចបាន ប្រមាណ ៩៨ %
- បានបញ្ចប់ការសាងសង់ផ្លូវក្រាលក្រួសក្រហម ១ខ្សែ មានកិច្ចសន្យាលេខ IPLR-CHH-LOT2 ប្រវែង សរុប 9.620 km ដែល 1.120 Km. ស្ថិតក្នុងភូមិកូលមានជ័យនិងភូមិសុខសែនជ័យ ក្នុងឃុំឈូកនិងឃុំ ពាម, 4.450 Km. ស្ថិតក្នុងភូមិខ្សាច់សនិងភូមិកូលមានជ័យ ក្នុងឃុំក្រាំងល្វានិងឃុំស្វាយជុក, 3.350 Km. ស្ថិតក្នុងភូមិសុខសែនជ័យ និងគិរីអភិវឌ្ឍន៍ ក្នុងឃុំពាមនិងឃុំឈានឡើង និង 0.700 km. ស្ថិតក្នុង ភូមិឈានឡើង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

#### ខ. ខេត្តកំពង់ធំ

- បាននឹងកំពុងសាងសង់ផ្លូវក្រាលគ្រួសក្រហម និងផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ១ខ្សែ មានកិច្ចសន្យាលេខ IPLR-KPT-LOT1 ប្រវែងសរុប 23.100 km. ដែល 10.670 Km. ស្ថិតក្នុងភូមិទីពោនិងភូមិស្រែស្រម៉ី ក្នុងឃុំទីពោ និង 12.431 Km. ស្ថិតក្នុងភូមិធម្មនាថនិងភូមិទីពោ ក្នុងឃុំតាំងក្រសាំង និងឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ

**I.2 លទ្ធផលការងារសម្រេចបានក្នុងវគ្គទី ២៖**

**ក. ខេត្តក្រចេះ**

- បាននឹងកំពុងសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានកិច្ចសន្យាលេខ IPLR-KCH-LOT1 ប្រវែងសរុប 12.000 km. ពីកាកុត ដល់ក្បាលជួរ (Section KCH-02) ក្នុងដីសម្បទានសង្គមកិច្ច “សំបុក” ស្ថិតក្នុងភូមិកាកុត និងភូមិក្បាលជួរ ឃុំសំបុក ស្រុកចិត្របូរី ខេត្តក្រចេះ
- បាននឹងកំពុងសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានកិច្ចសន្យាលេខ IPLR-KCH-LOT2 ប្រវែងសរុប 10.800 km. ពីអង្គចាន់ ដល់ចក (Section KCH-05) ក្នុងដីសម្បទានសង្គមកិច្ច “ដារ” ស្ថិតក្នុង ឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ

**ខ. ខេត្តកំពង់ឆ្នាំង**

- បាននឹងកំពុងសាងសង់សាលាបឋមសិក្សាចំនួន ១ខ្នង ស្មើនឹង ៣បន្ទប់ ស្ថិតក្នុងភូមិសំបុកត្រៀល ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

**គ. ខេត្តមណ្ឌលគិរី**

- បាននឹងកំពុងសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែ មានកិច្ចសន្យាលេខ IPLR-MKR-LOT1 ប្រវែងសរុប 8.672 Km. ពីផ្លូវជាតិ លេខ ៧៦ ទៅកែវសីមា (Section MKR-01) ស្ថិតក្នុងឃុំស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
- បាននឹងកំពុងសាងសង់សាលាបឋមសិក្សាចំនួន ១ខ្នង ស្មើនឹង ៥បន្ទប់ ស្ថិតក្នុងភូមិស្រែខ្ទម ឃុំស្រែខ្ទម ស្រុកកែវសីមា

**ឃ. ខេត្តរតនគិរី**

- បាននឹងកំពុងសាងសង់ផ្លូវក្រាលគ្រួសក្រហម ១ខ្សែប្រវែង 700 ម. នៅភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ
- បាននឹងកំពុងសាងសង់សាលាបឋមសិក្សាចំនួន ១ខ្នង ស្មើនឹង ៣បន្ទប់ ស្ថិតក្នុងភូមិឡាអ៊ុនស្រែ ឃុំត៊ីន ស្រុកកូនម៉ុ

**II. កម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធនៃបណ្តាញសេដ្ឋកិច្ចជនបទ ជំហានទី ៤**

(Rural Infrastructure Programme Phase IV “ RIP-IV”)

RIP-IV ជាគម្រោងសហហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារ KfW និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានទឹកប្រាក់ដូចខាងក្រោម៖

- ហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈធនាគារ KfW មានទឹកប្រាក់ចំនួន **១១ លានអឺរូ** និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន **១.១ លានអឺរូ** ឬស្មើនឹង ១០% ដោយអនុវត្តលើខេត្តចំនួន ៤ គឺ៖ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តព្រះវិហារ
- និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន **៣.៣ លានដុល្លារសហរដ្ឋអាមេរិក** ទៀត សម្រាប់ការងារថែទាំប្រចាំឆ្នាំ ដែលមានរយៈពេលរំកិល ៣ឆ្នាំ បន្តបន្ទាប់ (២០១៨-២០២០) ហើយនឹងអនុវត្តលើខេត្តចំនួន ១២គឺ ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ។

**១. លទ្ធផលការងារសម្រេចបាន៖**

- បាននឹងកំពុងចល័តគ្រឿងចក្រ សម្រាប់ដំណើរការសាងសង់ផ្លូវ។

**III. ការងារថែទាំខ្លះៗ ២០១៧៖**

ការងារថែទាំឆ្នាំ ២០១៧ ជាផ្នែកមួយនៃការចូលរួមប្រាក់បដិភាគជាមួយកម្មវិធីកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទជំហានទី ៣ (RIP-III) ។ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលរួមប្រាក់បដិភាគចំនួន ២,២ លានដុល្លារសហរដ្ឋអាមេរិក ប្រចាំឆ្នាំ ដែលការចូលរួមនេះ មានរយៈពេល ៣ឆ្នាំ (២០១៥-២០១៧)។

ក្នុងឆ្នាំ ២០១៧ អង្គភាពគ្រប់គ្រងគម្រោង (PMU) តាមរយៈអង្គភាពអនុវត្តគម្រោង (PIUs) តាមបណ្តាខេត្តបានលើកខ្សែផ្លូវអទិភាពសម្រាប់ធ្វើការថែទាំជាលក្ខណៈខ្លួន ប្រវែងសរុបប្រមាណ 200 Km. ហើយត្រៀមអនុវត្តលើខេត្តគោលដៅទាំង ៨ របស់គម្រោង RIP-III គឺ៖ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ សៀមរាប ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះ ។

**អគ្គនាយករងបច្ចេកទេស**  
**និងនាយកគម្រោងRIP-II/FRII**